




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ពាក្យសុំផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ: (ជាអក្សរខ្មែរ និងឡាតាំង)
ថ្ងៃ ខែ ឆ្នាំកំណើត ភេទ សញ្ជាតិ មុខងារ
អាសយដ្ឋានបច្ចុប្បន្ន

គោរពជូន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍

កម្មវត្ថុ: សំណើសុំវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍.....

តបតាមកម្មវត្ថុដូចបានជម្រាបជូនខាងលើខ្ញុំបាទ/នាងខ្ញុំសូមគោរពជូន **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាពិនិត្យ
និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ឈ្មោះ:

អាសយដ្ឋានលេខ ផ្លូវ ភូមិ
ឃុំ/សង្កាត់..... ខ័ណ្ឌ/ស្រុក រាជធានី/ខេត្តត

ទូរស័ព្ទ ទូរសារ/Fax: អ៊ីមែល
វេបសាយ/គេហទំព័រ

ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាថាអនុវត្តឱ្យបានហ្មត់ចត់ និងធានាគុណភាពសេវាកម្មរបស់សណ្ឋាគារ
និងសេវាកម្មស្នាក់នៅ ទេសចរណ៍តាមស្តង់ដារដែលបានទទួលចំណាត់ថ្នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាពិនិត្យ និងសម្រេចដោយ អនុគ្រោះ ។

សូម **ឯកឧត្តមរដ្ឋមន្ត្រី** ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។


ភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ ២០១.
ស្នាមមេដៃ និង ឈ្មោះ:

សូមជូនភ្ជាប់មកជាមួយ:

- អាជ្ញាបណ្ណទេសចរណ៍ (ថតចម្លង)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង)
- ឧបសម្ព័ន្ធ ៤
- រូបថត ៤ X៦ ចំនួន(០៣) សន្លឹក



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ពាក្យសុំបន្តចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ: (ជាអក្សរខ្មែរ និងឡាតាំង)
ថ្ងៃ-ខែ-ឆ្នាំកំណើត ភេទ សញ្ជាតិ មុខងារ
អាសយដ្ឋានបច្ចុប្បន្ន

គោរពជូន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍

កម្មវត្ថុ៖ សំណើសុំបន្តចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍.....

តបតាមកម្មវត្ថុដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ/នាង ខ្ញុំសូមគោរពជូន **ឯកឧត្តមរដ្ឋមន្ត្រី**
មេត្តាពិនិត្យ និងផ្តល់ ចំណាត់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ឈ្មោះ:.....

អាសយដ្ឋានលេខ.....

ទូរស័ព្ទ ទូរសារ/Fax: អ៊ីម៉ែល

វ៉ែបសាយ/គេហទំព័រ

ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាថាអនុវត្តឱ្យបានហ្មត់ចត់ និងធានាគុណភាពសេវាកម្មរបស់សណ្ឋាគារ និង
សេវាកម្មស្នាក់នៅ ទេសចរណ៍តាមស្តង់ដារដែលបានទទួលចំណាត់ថ្នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម **ឯកឧត្តមរដ្ឋមន្ត្រី** មេត្តាពិនិត្យ និងសម្រេចដោយអនុគ្រោះ។

សូម **ឯកឧត្តមរដ្ឋមន្ត្រី** ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ ២០១.

ស្នាមមេដៃ និង ឈ្មោះ:

សូមជូនភ្ជាប់មកជាមួយ៖

- អាជ្ញាប័ណ្ណទេសចរណ៍
- ឧបសម្ព័ន្ធ ៤
- រូបថត(៤x៦) ចំនួន ០៣ សន្លឹក